

21. ឱព្រះវិបិតាអើយ

ទូលបង្គំសូមអធិស្ឋានដល់មនុស្សដែលបាត់បង់ការងារធ្វើក្នុងអំឡុងពេលដែលមានជំងឺរាតត្បាត។

ភាពតានតឹងផ្នែកសេដ្ឋកិច្ចបានបង្កឱ្យមានជម្លោះក្នុងគ្រួសារ ហើយអ្នកខ្លះបានជ្រើសរើសអំពើហិង្សាក្នុងគ្រួសារជាដំណោះស្រាយអោយពួកគេបានធូរធារផងដែរ។ (ទំនុកដំកើង១៤០:១២)

22. ឱព្រះវិបិតាជាទីស្រឡាញ់អើយ

សូមបំពេញតម្រូវការខាងដេញដោលវិញ្ញាណ និងផ្លូវចិត្តរបស់ស្ត្រីមេម៉ាយនៅ Rwandan ដែលចិញ្ចឹមកូនតែម្នាក់ឯង សូមផ្តល់កម្លាំងដល់ពួកគេដើម្បីតស៊ូទៅមុខទៀតផងដែរ។ (អេសាយ៤០:២៩)

23. ព្រះវិបិតាអើយ យើងសូមសរសើរតម្កើងទ្រង់

ដែលអ្នកស្តាប់នៅក្នុងប្រទេសកេនយ៉ាមានការរងចាំយ៉ាងអន្ទះអន្ទែងសម្រាប់កម្មវិធីផ្សាយផ្ទាល់ដែលផលិតដោយ ក្រុមស្ត្រីក្នុងក្តីសង្ឃឹមរបស់យើង។

សូមទ្រង់បានប្រមូលនូវម្ចាស់ជំនួយផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកេនយ៉ាដើម្បីផ្គត់ផ្គង់សម្រាប់ការចាក់ផ្សាយនេះផងដែរ។ (ទំនុកដំកើង១០៧:៩)

24. ព្រះអង្គអើយ សូមប្រោសប្រទាននូវប្រាជ្ញា និង

ភាពក្លាហានដ៏អស្ចារ្យដល់អ្នកស្រី Samia Suluhu Hassan ដែលជាប្រធានាធិបតីតង់ហ្សានី ក្នុងការដែលនាងដឹកនាំប្រទេសនោះផងដែរ។ (១ពីម៉ូថេ២:១-២)

25. យើងសូមអរព្រះគុណទ្រង់សម្រាប់រឿងភាគ សំឡេងនៃការព្យាបាលរបស់TWRស្ត្រីក្នុងក្តីសង្ឃឹម ដែលបានចាកផ្សាយក្នុងសហគមន៍ Ari នៃប្រទេសអេត្យូពី។ វាបានប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន ហើយគ្រួសារដែលបែកបាក់កំពុងត្រូវបានស្តារឡើងវិញតាមរយៈរឿងនេះផងដែរ។ (១ថៃស្យាឡូនិច៥:១១)

26. បិតាអើយ

សូមផ្តល់ឱកាសការងារសម្រាប់ស្ត្រីនៅក្នុងប្រទេសអ៊ីហ្គង់ដា ដែលជួបការលំបាកក្នុងការផ្តល់សូម្បីតែតម្រូវការមូលដ្ឋានសម្រាប់គ្រួសាររបស់ពួកគេ។ (យ៉ាកុប១:៤)

27. អរព្រះគុណព្រះវិបិតា

ដែលក្រុមអធិស្ឋាននៅប្រទេសរ៉ាន់ដាក់ពុងកើនឡើង! យើងសូមសរសើរព្រះនាមទ្រង់ ដែលបានផ្គត់ផ្គង់ស្ត្រីជាច្រើនដែលកំពុងអធិស្ឋានសម្រាប់ប្រទេសរបស់ពួកគេ។ (ទំនុកតម្កើង១០៧:១)

28. ដោយសារស្ថានភាពនៃការអាក់អន់នៃប្រព័ន្ធអ៊ីនធឺណេត បានធ្វើអោយប្រទេសអេត្យូពីប្រឈមមុខនឹងបញ្ហានៃភាពងាក ក្នុងកំឡុងពេលដែលមានការបិទខ្ទប់នៃជំងឺកូវីដ១៩ កង្វះការងារ និងឧបសគ្គនៃការទំនាក់ទំនងជាដើម។ ព្រះអម្ចាស់អើយ សូមនាំសេចក្តីសុខសាន្តរបស់ទ្រង់ទៅដល់មនុស្សដែលរងនូវការឈឺចាប់ទាំងនោះផង។ (ម៉ាថាយ៦:២៥)

29. ឱព្រះវិបិតាអើយ សូមលូងលោមអ្នកដែលរងផលប៉ះពាល់ដោយ fistula នៅភាគខាងកើតនៃទ្វីបអាហ្វ្រិក។ សូមនាំពួកគេទៅរកការថែទាំសុខភាពឲ្យបានល្អ និងទទួលបានការលើកទឹកចិត្តពីមិត្តភក្តិរបស់ពួកគេផងដែរ។ (ទំនុកតម្កើង១២១:១-២)

30. ព្រះដ៏មានមហិទ្ធិបូទី

ទូលបង្គំសូមអធិស្ឋានសម្រាប់ប្រទេសនៅទ្វីបអាហ្វ្រិកទាំងអស់ ដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ អនត្តរភាព ភាពអត់ការងារធ្វើ និងឧក្រិដ្ឋកម្ម។ សូមហ៊ុំព័ទ្ធពួកគេដោយកម្លាំង និងសន្តិភាពដែលមកពីទ្រង់។ (១សាំញ៉ូអែល២:៨)

후원안내  
국민은행 851-01-0003-724 북방선교방송  
최초 입금 후 사무실로 연락 주시기 바랍니다

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 06.

សំណូមពរអធិស្ឋានសម្រាប់អាហ្វ្រិកខាងកើត

ឆ្ពោះទៅកាន់ភាគខាងជើង និង ខាងកើតនៃប្រទេសអាហ្វ្រិកស្ថិតនៅស្វីសដិន និងសូម៉ាលីដែលបានរងការបំផ្លិចបំផ្លាញដោយឆ្លងកាត់តំបន់មានភ្នំខ្ពស់ៗនៅ អេត្យូពី ជាមួយនឹងទន្លេដែលមានជីវជាតិ នៅចំណុចកណ្តាល និង ព័ទ្ធទៅដោយភ្នំខ្ពស់ៗ គឺភ្នំKenya និងKilimanjaro។ ពាណិជ្ជកម្មផលិតផលសំខាន់របស់អាហ្វ្រិកខាងកើត គឺខាងកសិកម្ម ហើយស្ត្រីចំណាយពេលយ៉ាងច្រើនរបស់ពួកគេ ក្នុងការដាំដុះ និង លក់គ្រាប់ពូជដើម្បីផ្គត់ផ្គង់ដីភាពគ្រួសាររបស់ពួកគេ។ អធិស្ឋានសូមឲ្យជីវិតរបស់ស្ត្រីនៅអាហ្វ្រិកខាងកើតអាចតម្រង់ទៅរកព្រះដោយផ្ទាល់។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층  
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

**អធិស្ឋានសំរាប់.....**

1. ព្រះអម្ចាស់អើយ  
សូមអោយដំណឹងល្អរបស់ទ្រង់មិនត្រឹមតែអាចផ្សះផ្សាទំនាក់ទំនងរបស់  
Rwandans

ជាមួយទ្រង់ប៉ុណ្ណោះទេប៉ុន្តែសូមនាំមកនូវការផ្សះផ្សារវាងកុលសម្ព័ន្ធដែលកំពុង  
តែមានការប្រយុទ្ធគ្នាផងដែរ។សូមនាំការព្យាបាលរបស់ទ្រង់ទៅក្នុងដួងចិត្ត  
សតិអាម្មណរបស់ពួកគេនិងការរួបរួមក្នុងចំណោមក្រុមមនុស្សទាំងអស់ផង  
ដែរ។ (កូឡូស១:២០)

2. ឱព្រះដ៏មានពេញដោយអំណាចព្រះចេស្ដាអើយ  
យើងសូមអធិស្ឋានសុំជំនួយពីទ្រង់ក្នុងការប្រឆាំងនឹងភាពអត់ឃ្លាននិងភាព  
ក្រីក្រដែលបណ្តាលមកពីសត្វកណ្តុបដែលបំផ្លាញដំណាំជាច្រើននៅទូទាំង  
ប្រទេសអេត្យូពី។ (ទំនុកជំរើង១៤៥:១៥-១៦)

3. ព្រះអម្ចាស់អើយ  
សូមផ្តល់ភាពក្លាហានដល់ប្រជាជនក្នុងតំបន់Maraisប្រទេសតង់ហ្សានី  
ដែលប្តេជ្ញាធ្វើជាសំលេងនៃការផ្លាស់ប្តូរដើម្បីប្រឆាំងនឹងការកាត់ប្រដាប់ភេទ  
របស់ស្ត្រី។សូមឱ្យពួកមានភាពសហការ  
និងពេញចិត្តចំពោះអ្នកដែលអាចបង្កើតការផ្លាស់ប្តូរប្រឆមនេះផងដែរ។  
(យ៉ូស្វេ១:៩)

4. ព្រះជាម្ចាស់អើយ  
យើងសូមទ្រង់បានផ្តល់ទីតាំងថ្មីសម្រាប់ព្រះវិហារនៅអរីទ្រា  
ជាកន្លែងមួយដែលពួកគេអាចថ្វាយបង្គំទ្រង់និងបង្កើតអោយមានការប៉ះពាល់  
ចិត្តនៅក្នុងសហគមន៍នោះផងដែរ។ (ភីលីពី ៤:១៩)

5. ឱ  
ព្រះដ៏មានពេញដោយព្រះចេស្ដាអើយសូមផ្តល់ឱ្យស្ត្រីក្រីក្រនៅក្នុងប្រទេសអា  
ហ្វ្រិកនូវទំនាក់ទំនងការច្នៃប្រឌិតនិងឱកាសថ្មីៗដល់ពួកគេដើម្បីផ្គត់ផ្គង់ពួក  
គេខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេផងដែរ។ (២កូរិនថូស ៩:៨)

6. ព្រះអម្ចាស់អើយ  
យើងសូមអធិស្ឋានសម្រាប់ការការពារដល់ក្រុមសូម៉ាលីរបស់យើងដែលពួក  
ទាំងអស់គ្នាកំពុងធ្វើការទំនាក់ទំនងជាមួយអ្នកស្តាប់តាមរយៈការតេឡេស៊ីវិល  
ហ្វេសប៊ុក និងការទៅជួបដោយផ្ទាល់ផងដែរ។ (ទំនុកជំរើង៣២:៧)

7. ព្រះវរបិតាអើយយើងអធិស្ឋានសម្រាប់ស្ត្រីនៅប្រទេសហ្វីរូនឌី  
ដែលតស៊ូធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេបន្ទាប់ពីស្វាមីរបស់ពួក  
គេបានបោះបង់ពួកគេចោល។ សូមផ្តល់នូវឱកាសការងារ  
និងការព្យាបាលដល់ពួកគេផងដែរ។ (យ៉ាកុប១:១៧)

8. បិតាអើយ យើងសូមអធិស្ឋានសូមឱ្យព្រះវិហារនៅទីក្រុង Zanzibar  
បានមានភាពរឹងមាំក្នុងសេចក្តីជំនឿហើយតស៊ូក្នុងការផ្សព្វផ្សាយដំណឹងល្អ  
របស់ទ្រង់ដោយគ្មានការភ័យខ្លាចផងដែរ។ (១ពេត្រុស១:៩)

9. ព្រះដ៏មានមហិទ្ធិប្រដាប់អើយ ទ្រង់ជ្រាបពីការអត់ការងារធ្វើ គ្រោះរាំងស្ងួត  
និងកង្វះធនធានធម្មជាតិនៅក្នុងប្រទេសជីប៊ូទី។  
យើងសូមអធិស្ឋានសម្រាប់ការធានាអះអាងអំពីសេចក្តីស្រឡាញ់របស់ទ្រង់  
ចំពោះប្រជាជនដែលនៅទីនោះក្នុងការដែលពួកគេបានពឹងផ្អែកទៅលើទ្រង់  
សម្រាប់អ្វីគ្រប់យ៉ាង។ (ទំនុកជំរើង២៣:១)

**Phum Rong Chak, Sangkat Kok Kleang,  
Khan Sen Sok, Phnom Penh**  
( ក្រុមហ៊ុនចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ )  
**Tel: 092 60 60 51 /086 60 60 56**

10. ព្រះអម្ចាស់អើយ  
យើងសូមសរសើរតម្កើងទ្រង់ចំពោះក្រុមអធិស្ឋាននៅប្រទេសកេនយ៉ាដែល  
បានបន្តការប្រជុំតាមអ៊ីនធឺណិតរបស់ពួកគេដោយស្មោះត្រង់  
ទោះបីជាមានការបិទខ្ទប់នាពេលបច្ចុប្បន្ននេះក៏ដោយ។ (ហេព្រើ១០:២៤)

11. មានស្ត្រីជាច្រើននៅក្នុងប្រទេសស៊ីដង់ខាងត្បូង  
ដែលរងគ្រោះដោយការរំលោភផ្លូវភេទ។ បិតាអើយ  
សូមនាំមកនូវការព្យាបាលដល់ចិត្ត  
និងធនធានពេទ្យវិជ្ជាគ្រប់គ្រាន់ទៅដល់នឹងអ្វីដែលពួកគេត្រូវការ។  
(ទំនុកជំរើង១៤៧:៣)

12. ដោយសារតែការរៀបអាពាហ៍ពិពាហ៍លឿនពេក  
និងការមានផ្ទៃពោះសម្រាប់ក្មេងស្រីជំទង់នៅក្នុងប្រទេសអ៊ីហ្គូងដា  
មានមនុស្សជាច្រើនកំពុងទទួលរងនូវជំងឺពីងងឹត។ ព្រះអម្ចាស់អើយ  
យើងអធិស្ឋានសម្រាប់ការដំណើរការនៃមន្ទីរពេទ្យនៅទីនោះ  
និងស្នាងទឹកចិត្តខាងព្រលឹងវិញ្ញាណរបស់ពួកគេផងដែរ។  
(ទំនុកតម្កើង១០៣:៣)

13. យើងទាំងអស់គ្នា  
សូមអធិស្ឋានសម្រាប់សុវត្ថិភាពដល់អស់អ្នកជឿដែលបានបង្កើតជាក្រុមតូច  
ៗនៅក្នុងប្រទេសដែលគ្រប់គ្រងយ៉ាងតឹងរឹងដោយសាសនាឈោលច្រើនផ្សេងគ្នា  
។ បិតាអើយ សូមប្រទានឱ្យពួកគេនូវសន្តិភាព  
និងការការពារដែលមកពីទ្រង់។ (អេសាយ២៦:៣)

14. ព្រះជាម្ចាស់អើយ សូមលើកទឹកចិត្តដល់ក្រុមជំនុំឱ្យជួយ  
និងផ្តល់កន្លែងជ្រកកោនសម្រាប់ស្ត្រីនៅ  
Rwandanជាច្រើនដែលមានប្តីជាមនុស្សប្រមឹក។(ម៉ាថាយ២៥:៤៤-៤៥)

15. ព្រះអម្ចាស់អើយ  
យើងអធិស្ឋានសុំនូវសន្តិភាពឡើងវិញនៅក្នុងប្រទេសអេត្យូពី  
និងសម្រាប់ការដោះស្រាយនៅក្នុងជម្លោះនានានៅទីនោះ។ សូមឱ្យការដឹកនាំ  
របស់ពួកគេទទួលបានប្រាជ្ញាដែលមកពីទ្រង់ ហើយសូមឱ្យពួកគេ  
បានមានបំណងចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌នៅចំពោះ  
ព្រះនេត្ររបស់ទ្រង់ផងដែរ។ (យ៉ាកុប១:៥)

16. ឱព្រះវរបិតាអើយ  
ទូលបង្គំអធិស្ឋានសុំការស្នាងទឹកចិត្តពីទ្រង់ទៅដល់ក្រុមអ្នកសម្របសម្រួល  
នៅប្រទេសតង់ហ្សានី ខណៈពេលដែលពួកគេធ្វើការដោយមិនចេះនឿយហត់  
ដើម្បីលើកទឹកចិត្តស្ត្រីជាច្រើននៅក្នុងក្រុមអធិស្ឋាន។ (ហេព្រើ១០:២៤-២៥)

17. បិតាអើយ  
មនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅឆ្នាំនេះ  
ដោយសារ ជំងឺCOVID-19  
សូមឱ្យអ្នកដែលបាក់ទឹកចិត្តបានស្វែងរកក្តីសង្ឃឹម ការល្អឯលោម  
និងសន្តិភាពដែលមាននៅក្នុងវត្តមានរបស់ទ្រង់។ (២កូរិនថូស១:៣)

18. បិតានៃយើងខ្ញុំអើយ  
សូមផ្តល់នូវដំណោះស្រាយពិតប្រាកដដល់ក្មេងស្រីវ័យក្មេងនៅក្នុងប្រទេសស៊ី  
ដង់ខាងត្បូង ដែលត្រូវបានក្រុមគ្រួសារដឹក្រែរបស់ពួកគេលក់  
ហើយបដិសេធក្នុងការទទួលបានការចូលរៀននៅសាលាផងដែរ។  
(ម៉ាថាយ៧:៧)

19. ព្រះអម្ចាស់អើយ  
ដោយសារភាពអសុវត្ថិភាពសម្រាប់ពួកអ្នកជឿក្នុងតំបន់ក្នុងការធ្វើជាសាក្សីអំ  
ពីទ្រង់ចំពោះអ្នកមិនជឿនៅក្នុង Djibouti  
យើងទ្រង់បានប្រទានបេសកកម្មដល់នៅក្រៅតំបន់មក  
ដើម្បីអោយការផ្សាយដំណឹងល្អនេះបានមានឥទ្ធិពលដល់  
ប្រជាជន Djibouti ប្រកបដោយប្រសិទ្ធភាពផងដែរ។ (កូឡូស៤:៥-៦)

20. សូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ក្រុមអធិស្ឋាននៅហ្វីរូនឌី  
ដែលអនុញ្ញាតឱ្យស្ត្រីបានចែករំលែកភាពរីករាយ  
និងទុក្ខសោករបស់ពួកគេដោយលើកចំហ  
ហើយផ្ទេបន្ទុកឱ្យទៅវិញទៅមក។ (កាឡូទី៦:២)